

GOD'S SIMPLE PLAN OF SALVATION

Introduction

The Bible is very clear that you can know for sure that when you die that you can go to heaven. The question is do you believe what God says in his word.

1 John 5:13 គឺបញ្ជាក់ច្បាស់ណាស់អំពីអាន់ដែម គេមិនអាន់ដែមគឺគឺអីលែវញ្ជឹងដេសមាកិនកោរពញ្ជាប្រាសនើម ខាន់អែមលែវតែសនារវេសហិវិជេស។

I We are all sinners!

It is not hard to admit that we all have done things that we know is wrong, but yet we do them anyway. That is called sin! We all are guilty of it we have been doing it since we were born.

Romans 3:10 លែវតែសញ្ជឹងតានារកោរពញ្ជាប្រាសដើយកើតនអា៖

«មោតែសអោសបូនុយ្យនិង ទូហ្វេមោតែសដងៗ#នន ៦:៥; ករ ៧:២០

Romans 3:23 យំលាសទីងលែវបូនុយ្យលែវជានគីសទាទេ មោតែសអោសទូហ្វេជានទុកអ្វីសកើតកោរពញ្ជាប្រាសអុចៗ#នន ៦:៥

Romans 5:12 នកើមបើសទូហ្វេបូនុយ្យរាញាអាដាម ជានគីស ទីងតែសបូនុយ្យទីងលែវតានៃសនតូអ្សាវជានគីសទាទេ ដេសវិអាដាម ខិតតានបើសនារគីសពាងនើស។ កើតនទ្រឹងនារខិតអីនៃគីតកាទីងលែវបូនុយ្យ យំលាសទីងលែវបូនុយ្យ ជានគីសទាទេ។#រម ៦:២៣; ១កោ ១៥:៤៦-៤៩; នន ២:១៦-១៧; ៣:១១-១២, ១៩



We are all sinners!

II There is a cost for that sin!

Romans 6:23 នារជានគីសលែវគីតកានារខិតគុតានទ្រូងអុញនហិវិ។ លិងទើកោរពញ្ជាប្រាសអន់ទើមទាមមាបិន់ដេងនារ វេសហិវិ តានបើសនទើប្រាសក្រីសយេដូ អីកោរពញ្ជាបិន់លែវជាននើស។#រម ៥:២១; ១យហ ៥:១១-១២; នន ២:១៧; ៣:១៩

Revelation 21:8 លិង្គមពោលអីមអារលើយនារញ្ជឹងយរមនារក្លាច មពោលអីមោញនឹង មពោលអីជាននទើបីបើច
មពោលអីឌីតបូ មពោលអីតិមទង មពោលអីមតំនអាង មពោលអីយើកមហោសមារូបប្រាស នព្រៃលមាទឹងលៃ:មពោល
អីមរោសបូ ទឹងលៃ:មពោលអីនៃតែសទោយ្យគុកាងលៅអុញតែសញ្ជឹងរហិត។ អីនៃជេងនារខិតតិលហារ។#នតម ២២:១៥;
អេដ ៥:៥

Revelation 20:11 ជេសរីគប់នៃទូមលិង្គមរើលកាដាច់ក្នុងងាន់ ររើលអីនៃងលាង នៃនអប់មារើមអីគុតាររើលអីនៃ
ដឹង។ ត្រាក នព្រៃលមាទឹងសនតូទូលោសបើសរើមអីនៃលៃ:ផ្សៅ ជេសរីមោហោមនៃជីតអោស។#នតម ៤:២; មថ
២៥:៣១; ២ពេ ៣:១០, ១២

12 នោកនៃគប់នៃដូងបូនុយ្យខិត នអប់មាបូដេ: បូក្នុង ទក់បើសនាប់ររើលកាដាច់អីនៃ តែសអីក់និងបុតបូពើក
ជេសរីតែសទូមលិង្គមនិងបុតជីតបូពើកដឹង អីនៃជេងនិងបុតនាររេស។ ទឹងលៃ:ដូងបូនុយ្យលៃ:ខិតរើសកោរញ្ជាប្រាស
ជាតទោយ្យទាទេ តឹងនទើខាន់ពាងរើមលៃ:ជាន អីលៃ:តែសញ្ជឹងជេសតារអីក់និងបុតអីនៃ។#នតម ៣:៥; ជាន ៧:១០

13 លិង្គដូងបូនុយ្យអីខិតតាទាភាច់ទាភារនៃ នព្រៃលមាដូងបូនុយ្យអីលៃ:ខិតអីគុតានតុកដូងខិត ទឹងលៃ:ដូងបូនុយ្យ
លៃ:ខិតរើស វាច់និ:ទើននារជាតទោយ្យតឹងនទើខាន់ពាងរើមលៃ:ជានទូហ្វូហ្វូ។#យហ ៥:២៨-២៩

14 ជេសរីបូងក្លាចនតុកដូងខិតគុកាងលៅអុញអីនៃ ងលៅអុញអីនៃជេងនារខិតតិលហារ មោហោមអោសតែសនារខិត
ជីត។#អេនា ២៥:៨; ១កោ ១៥:២៦, ៥៤-៥៥

15 បូមីសអីមោអោសតែសញ្ជឹងសរញ្ជាតារនិងបុតនាររេស ពាងអីនៃកោរញ្ជាប្រាសងក្លាចលើយតាងលៅអុញដឹង។#នតម
១៣:៨

III Christ died for our sins.

Romans 5:6 តានោកមិនមោអោសស្តារក្លាយ្យអេងនាក់មិនរើមបើសនារតិស គិតទីនារប្រាសក្រិស ខិតអិនមាបូនុយ្យ
មិនអីអេហិ:អ្សាតនារកោរញ្ជាប្រាស។#យហ ១០:១១, ១៥; ១ពេ ៣:១៨

Romans 5:8 លិង្គកោរញ្ជាប្រាសលៃ:ញហើជេសនារពាងរឹងមាមិនកើតនអា: ពាងអិនប្រាសក្រិស ខិតរើមនត្រ:មិន
នោកមិនហោមអែជេងបូនុយ្យតិស។

Romans 14:9 ប្រាសក្រិស លៃ:ខិត ជេសរីលៃ:ទក់រេសរើស ពាងជានកើតនៃតែមាពាងជេងកោរញ្ជាមាដូងបូនុយ្យខិត
នអប់មាដូងបូនុយ្យរេសដឹង។

Romans 6:23 នារជានតិសលៃ:តិតតានារខិតគុតានទ្រូងអុញនហិវិ។ លិង្គនទើកោរញ្ជាប្រាសអិនទើមទាមមាមិនជេងនារ
រេសនហិវិ តា:បើសនទើប្រាសក្រិសយេនូ អីកោរញ្ជាមិនលៃ:ជានរើស។#ម ៥:២១; ១យហ ៥:១១-១២; នន ២:១៧; ៣:១៩



Christ died for sinners!

IV Salvation is a free gift, not by good works. You must take God’s word for it, and trust Jesus alone!

Salvation is trusting and receiving Jesus Christ as your Savior. It's trusting in the fact that Jesus Christ died on the cross of Calvary to pay for your sins! It's realizing there is absolutely nothing whatsoever you can do to save yourself and *completely* trusting in Jesus Christ to save you! It's not any church that saves. It's not any baptism, not good works, not sacraments, not repenting, not praying through, not living a good life — IT'S NOT ANYTHING YOU CAN DO!

Acts 4:12 មោហោមអោសតែសប្បុរសឃ្លាអង្គីតមាទើយរក្ខាយប្រុសប្រុសនៃសនតូអ្សា មោហោមអោសតែសប្បុរសឃ្លាអង្គី ជីតកោរព្រូប្រាសអំនំមាប្រុសឃ្លាអង្គីមិន”។#ការ ១៥:១១; មថ ១:២១; ១កោ ៣:១១; ៦:១១; ១គម ២:៥

Ephesians 2:8-9 តា:បើសនារអ្វែសកោរព្រូប្រាស ទីងពង់រក្ខាយខាន់អែមែ យរមាខាន់អែមែញនឹងមាប្រាសក្រីស ។ នារ រក្ខាយអិនៃមោអោសតា:បើសនទើខាន់អែមែនើមជាន ជេងតា:បើសកោរព្រូប្រាសនើមអំនំទើមទាម។#ម ៣:២៤; ៩:១៦; គត ៣:៤-៦; កាល ២:១៦ 9 មោដឹងទីតា:បើសប្បុរសជានអ្វែស តែមាលើយអំនំទូហ្វេប្រុសឃ្លាអង្គីអង្គីដាក់ពង់ នើម។

Titus 3:5 ពង់រក្ខាយដូងមិន។ មោទីអោសពង់រក្ខាយយរមាមិនលៃ:ជានដឹង ពង់តែសនារយោ:នអាចទើម ទីងពង់ រក្ខាយមិនអ្សា។ នអំបំមាពង់អំនំប្រាសហ្វេងអ្វែសអីក្លីសអ្វែសគុតាដាក់មិន ជេសវីនារទើយប្រាសហ្វេងអ្វែសជាននូយ មហិមមិនអំនំមហេតីមមានមាទែសទូតីជីត ពង់តីមមានមារដូងមិនអំនំក្លីស។ កើតនទ្រីពង់រក្ខាយដូងមិន។



V We must put our faith and trust in Christ in order to be saved.

Romans 4:24 លាសនអំបំរាមនៃអំបែអ្សាដឹង អំនំមិនគឺគោរពព្រូប្រាសមរកើបមិនលែ:និងដឹង លាសមិនញនឹងមា ពាងអីលែ:អំនំប្រាសយេនូ អីគោរពព្រូមិនទំកំរេសជេស។

Romans 10:9-10, 13 បូមិសអីមបើសងកិចមាមបូងលាសប្រាសយេនូ ជេងគោរពព្រូ នអំបំរាអ្សាគំតានុយូនហិមលាស គោរពព្រូប្រាសជានអំនំប្រាសយេនូ ទំកំរេស ពាងអីនៃគោរពព្រូប្រាសរក្សាយូងានវិ។#មថ ១០:៣២ 10យិរតា:បើសនុយូ នហិមមិនញនឹងមាប្រាសយេនូ ទីងគោរពព្រូប្រាសកើបមិននិង ជេសវិទីងមិនតែសរក្សាយូយិរតា:បើសនាវមិនមបើស ងកិចមាមូដឹង នាវមិនញនឹងអីនៃ។ យិរលាសលែ:តែសព្វច្រើសដឹង: «បូមិសអីក្លាល់ទាន់គោរពព្រូប្រាសនើមយោ: ពាងអីនៃ គោរពព្រូប្រាសរក្សាយូ»#យោអ ២:៣២។



If you want to accept Jesus Christ as your Savior and receive forgiveness from God, here is prayer you can pray. Saying this prayer or any other prayer will not save you. It is only trusting in Jesus Christ that can provide forgiveness of sins. This prayer is simply a way to express to God your faith in Him and thank Him for providing for your forgiveness.

"Lord,

I know that I am a sinner. I know that I deserve the consequences of my sin, which is death and hell. However, I am trusting in Jesus Christ as my Savior. I believe that His death and resurrection provided for my forgiveness. I trust in Jesus and Jesus alone as my personal Lord and Savior. Thank you Lord, for saving me and forgiving me! Amen!"

If you just prayed that prayer — according to the Word of God — YOU ARE SAVED! HALLELUJAH!

You say, but I don't feel any different. Guess what? Your salvation does not depend on your feeling. **It ALL depends on doing what God SAID!**

God said if you receive and trust in Jesus Christ you are saved. Notice it does NOT say you "might" or "could" be saved — but "shall be saved". **YOU ARE SAVED!**

ប្រមូលអំពីគ្នាល់ទាន់កោរពញ្រាស់នើមយោ: ពាងអីនៃកោរពញ្រាស់រាត្តាយ្យ»#យោអ ២:៣២។ Romans 10:13

Didn't you just believe on the Lord Jesus Christ? Look at what John 3:36 says! It says you **HATH EVERLASTING LIFE!** Not "maybe" or "hope so" — **BUT HATH — YOU ARE SAVED!**

ប្រមូលញនឹងមាភីនអីនៃ ពាងតែសនារវេសនហិ ប្រមូសមោអោសញនឹងមាភីនអីនៃ ពាងមោតែសអោសនារវេសនហិ នហិមាកោរពញ្រាស់ហោមតេ:ទោយ្យតាពាងងាន់រិ"។#យហ ៣:១៦ John 3:36

Friend, if you prayed the prayer and received Jesus Christ — **YOU ARE SAVED! You did what God said — AND GOD CANNOT LIE!**